

22. ព្រះអម្ចាស់អើយ យើងសូមអរព្រះគុណទ្រង់ដែល TWR បានចូលរួមចំណែកក្នុងការជួយដោយមិនរើសអើងនិកាយ។ សូមបង្កើនបង្កើនក្រុមជំនុំ និងនិកាយនានា ដើម្បីគាំទ្រប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្ថាប័ននៃកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យស្រីនៃសេចក្តីសង្ឃឹម និងសេចក្តីសង្ឃឹមក្នុងព្រះយេស៊ូវត្រូវបានផ្សាយចេញទៅ (ឃុំហាន ១៧: ២០-២១)

23. ព្រះអម្ចាស់អើយ សូមផ្តល់ដល់ចិត្តដែលពេញដោយសេចក្តីមេត្តាករុណាទៅដល់អ្នកជឿនៅប្រទេសប៉ារ៉ាហ្គាយ សូមអោយពួកគេចេះបន្ទាបខ្លួន មានចិត្តអាណិតអាសូរ ការអត់ធ្មត់ ដោយគ្រីស្ទ ដោយមានជំនុំក្នុងការដើរតាមអំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទ យេស៊ូវ (កូរុលីស ៣:១២)

24. ព្រះអម្ចាស់អើយ សូមឱ្យដំណឹងល្អរបស់ទ្រង់បានចេញទៅ និងលើសលុបក្រុមមនុស្សទាំង៥៤ជនជាតិនៅភាគខាងជើង និងខាងត្បូងនៃប្រទេសវៀតណាម។ សូមអោយប្រជាជនទាំងអស់បានចូលរួមសហការ និងមានបង្កបង្កើន ដើម្បីអភិវឌ្ឍន៍ប្រទេសទៅក្នុងតំបន់នីមួយៗផងដែរ (កាឡូទី ៣:២៤)

25. ព្រះបិតាអើយ សូមធ្វើការនៅក្នុងដួងចិត្តរបស់ប្រជាជនអេស្ប៉ាញ ឱ្យមានការអត់ទោសអោយគ្នាទៅវិញទៅមកពីដើម្បីពិភាក្សា កាល។ សូមនាំមកនូវសាមគ្គីភាព និងសន្តិភាពដល់ប្រជាជនរបស់ពួកគេ។ (ឃុំហាន ១៣:៣៥)

26. ឱ ព្រះបិតាអើយ សូមពង្រឹងសេចក្តីជឿរបស់គ្រីស្ទបរិស័ទមួយចំនួនតូចនៅក្នុងប្រទេសកម្ពុជា។ សូមផ្តល់ឱ្យពួកគេនូវភាពក្លាហាន ដើម្បីក្លាយជាអំបិល និងពង្រីកទៅសហគមន៍របស់ពួកគេ។ (ម៉ាថាយ ៥:១៦)

27. ព្រះយេស៊ូវគឺជាសន្តិភាពរបស់យើងរាល់គ្នា ទ្រង់បាននាំក្រុមជួយគ្នាជាច្រើន ដូចជា បុរសនិងស្ត្រី ការប្រណាំងប្រជែងដែលមានភាពខុសគ្នា, ការប្រកួតប្រជែងអំពីសញ្ជាតិនានា - ទ្រង់បានធ្វើឱ្យគ្រប់យ៉ាងត្រឡប់ជាតែមួយ ហើយបានបំបាក់ជញ្ជាំងចេញផងដែរ។ សូមជួយយើងដែលជាអ្នកជឿព្រះឱ្យបានរស់នៅជាមួយនឹងសេចក្តីពិតជារៀងរាល់ថ្ងៃ។ (អេភេសូរ ២:១៤)

28. ព្រះអម្ចាស់អើយ ព្រះអង្គបានអត់ទោសអោយទូលបង្គំ សូមជួយទូលបង្គំអោយចេះអត់ទោសដល់អ្នកដទៃ ពេលគេធ្វើឱ្យទូលបង្គំអាក់អន់ចិត្តផងដែរ។ សូមជួយឱ្យទូលបង្គំបានស្រឡាញ់ដល់អ្នកដទៃ ដើម្បីអោយការនេះអាចបង្កើនបង្កើនយើងមកតែមួយ។ ជួយទូលបង្គំឱ្យមានសន្តិភាពនៅក្នុងដួងចិត្ត ទំនាក់ទំនងរបស់ទូលបង្គំ និងក្លាយមនុស្សដែលពេញដោយព្រះគុណ និងពោលគេពាក្យអរព្រះគុណផងដែរ។ (កូរុលីស ៣:១៣-១៥)

29. ព្រះបិតាអើយ សូមជួយអ្នកជឿឱ្យឃើញថា ពួកគេគឺជាអរិះរិះនៃវាងកាយតែមួយដែលរួមជាមួយនឹងព្រះគ្រីស្ទ។ សូមឱ្យសេចក្តីស្រឡាញ់ដែលបានផ្តល់អោយគ្នាទៅវិញទៅមករបស់គ្រីស្ទបរិស័ទបានចែងចាំងនៅលើពិភពលោក ហើយអាចបង្ហាញពីអត្ថិភាពរបស់ទ្រង់ ដោយសារតែទ្រង់អ្នកគឺជាប្រភពនៃសេចក្តីស្រឡាញ់ និងព្រះគុណ។ (ឃុំហាន១៧)

30. ឱ ព្រះអម្ចាស់អើយ នៅប្រទេសដាលីម៉ាកមានមតិជាច្រើនស្តីអំពីវិធីដោះស្រាយជាមួយនឹងជនភៀសខ្លួន និងអនិច្ចកិច្ច អ្នកខ្លះពិតជាស្លាប់ពីពួកគេ ខណៈពេលដែលមានអ្នកផ្សេងទៀតមិនចង់ឱ្យពួកគេរស់នៅក្នុងប្រទេសគេទាល់តែសោះ។ ក្នុងសូមអធិស្ឋានអោយប្រជាជនដាលីម៉ាកនឹងធ្វើសកម្មភាពដែលប្រកបដោយគ្រីស្ទឱ្យពួកគេចំពោះជនបរទេសដែលរស់នៅក្នុងប្រទេសរបស់ពួកគេ។ (ចេទិយកថា ១០: ១៩)

31. បិតាអើយ យើងសូមអធិស្ឋានសម្រាប់គ្រីស្ទបរិស័ទនៅកម្ពុជា សូមឱ្យពួកគេបញ្ឈប់ការគយគង់រវាងគ្នានឹងគ្នានៅតាមបណ្តាយសង្គមជាពិសេសហ្វេសប៊ុក។ ឱព្រះអម្ចាស់អើយ ការនេះនឹងនាំមកនូវការខូចខាតពីព្រះនាមរបស់ទ្រង់! សូមនាំមកនូវសាមគ្គីភាពដល់ក្រុមជំនុំនីមួយៗ ដើម្បីឱ្យយើងអាចនាំមកនូវគ្រីស្ទដ៏ដ្ឋិម និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវទៅដល់អ្នកមិនជឿ។ (អេភេសូរ៤: ៣១-៣២)

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락주시기 바랍니다.

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2021. 08.
ឯកភាពសាមគ្គីភាព

នៅពេលដែលអ៊ុកស៊ីសែន និងអ៊ុដ្រូសែនបញ្ចូលគ្នា នោះនឹងបង្កើតអោយមានទឹក។ ដូចគ្នាផងដែរ នៅពេលដែលយើងពិតជាចង់ផ្សះផ្សារជាមួយអ្នកដទៃ នោះយើងក៏ត្រូវលះបង់នូវអ្វីដែលយើងផងដែរ។

ព្រមទាំងមានចិត្តសុភាព ហើយស្ម័គ្របូកគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់ 3ហើយខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណងផង។ អេភេសូ ៤:២-៣

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

1. ឱ ព្រះវរបិតាអើយ
សូមទ្រង់បានជួយសម្រាលទុក្ខក្រុមគ្រួសារគៀសខ្លួនពីអំពើហិង្សា
នៅប្រទេសប៊ុរម៉ានី
ដែលកំពុងជ្រកកោននៅក្នុងជំរុំជនគៀសខ្លួន។
សូមព្យាបាលភាពល្ងង់ជំនុំនៃព្រលឹងរបស់ពួកគេ។
សូមបញ្ចប់គំនិតនៃការរើសអើង
ហើយតាមរយៈសេចក្តីស្រឡាញ់របស់ទ្រង់
សូមបង្រៀនពួកគេឱ្យស្រឡាញ់ដោយគ្មានលក្ខខណ្ឌ
និងចេះអត់ទោសដល់ទ្រង់បានអត់ទោសផងដែរ។ (ម៉ាថាយ ៦:១២)

2. ព្រះជាម្ចាស់អើយ មានបញ្ជា
និងអំពើហិង្សាជាច្រើននៅក្នុងចំណងអាពាហ៍ពិពាហ៍នៅក្នុងប្រ
ទេសកាណាដា នៅក្នុងអំឡុងពេលបិទខ្ទប់ដោយជំងឺកូវីដនេះ។
បិតាអើយ យើងសូមអធិស្ឋានសុំនូវសន្តិភាព
និងការប្រមូលគ្នារវាងគូស្នាមីករិយា
និងគ្រប់ក្រុមគ្រួសារនៅក្នុងប្រទេសនោះ។ (ម៉ាថាយ ៥: ៩)

3. ឱ ព្រះអម្ចាស់អើយ ទោះបីជាប្រជាពលរដ្ឋហ្វីលីពីនឡែនខ្លី
តិរិយាជនជាតិដាណឺម៉ាកក៏ដោយ
ប៉ុន្តែពួកគេក៏តែងតែជួបប្រទះនឹងការរើសអើងជាតិសាសន៍
យើងខ្ញុំសូមអធិស្ឋានអោយជនជាតិដាណឺម៉ាកនិងយល់អំពីប្រជាពលរដ្ឋ
ហ្វីលីពីនឡែនខ្លី និងរៀបចំរបស់ពួកគេ
ហើយទទួលយកពួកគេអោយមានភាពស្មើគ្នាផងដែរ។ (រ៉ូម១០: ១១-១៣)

4. ព្រះអម្ចាស់នៃទូលបង្គំអើយ
យើងសូមអធិស្ឋានសម្រាប់ថ្នាក់ដឹកនាំនយោបាយដែលកំពុងកា
ន់អំណាចនៅក្នុងប្រទេសកូរ៉េ
សូមឱ្យពួកគេបានប្រកាន់គោរពជាមួយ សេចក្តីពិត
សេចក្តីស្រឡាញ់ សន្តិភាព និងភាពស្មើគ្នានៅក្នុងសង្គម។
យើងអធិស្ឋានសម្រាប់ "អស់អ្នកដែលមានអំណាចទាំងនោះ
ដើម្បីឱ្យយើងអាចរស់នៅជាមួយជីវិតដែលពេញដោយសេចក្តីសុខ
សន្តិភាពស្រាប់តែដែលបង្ហាញពីសេចក្តីគោរពនិងសេចក្តីថ្លៃថ្នូរ
ដែលទ្រង់បានប្រទានមកយើង" ។ (១ធីម៉ូថេ ២:២)

5. ឱ ព្រះវរបិតាអើយ
សូមអោយ៩៩%នៃប្រជាជនដប់ប៉ែនដែលមិនមែនជាគ្រិស្តបរិស័ទចា
ន់ជួបជាមួយនឹងព្រះសង្គ្រោះ គឺព្រះយេស៊ូវ។
សូមផ្សះផ្សាទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់
ជួយអោយពួកគេបានរួចពីអំពើបាប មានសេរីភាពឡើងវិញ
និងទទួលបានសន្តិភាពដ៏ពិតដែលមាននៅក្នុងទ្រង់។ (យ៉ូហាន ៨:៣៦)

6. បិតាអើយ ការរញ្ជួយដីនៅក្នុងឆ្នាំ២០២០កន្លងមកនេះ
បាននាំមកការបំផ្លិចបំផ្លាញដល់ខ្លាំងដល់ប្រជាជននៃប្រទេសក្រូ
អាស៊ី។ សូមបង្រួបបង្រួមអ្នកដឹកនាំនៅទីនោះ
ដើម្បីឱ្យការស្តារឡើងវិញនៃអាការដែលត្រូវបានបំផ្លាញ
និងទំនាក់ទំនងអាចរលាយទៅមុខបានយ៉ាងឆាប់រហ័ស។
យើងក៏អរព្រះគុណទ្រង់សម្រាប់ក្រុមជំនុំជាច្រើនដែលចូលរួមជួយ
កសាងឡើងវិញ។ (២កូរិនថូស១៣:១១)

7. ព្រះអម្ចាស់អើយ សូមពង្រឹងទំនាក់ទំនងរវាងក្រុមជំនុំ
និងសហគមន៍ដែលកំពុងតែប្រកបកិច្ចការនៅប្រទេសហ្វីលីពីន។
សូមជួយអ្នកដែលដើរតាមទ្រង់អោយយល់ថា
ត្រូវតែមានការផ្សះផ្សារច្រើនជាងមុន។ (១ពេក្រុស ៣:៨)

8. ព្រះអម្ចាស់អើយ
មានការបែកបាក់សាមគ្គីយ៉ាងខ្លាំងនៅក្នុងចំណោមនៃប្រជាជន

ប៉ូឡូញ។ សូមឱ្យមេរៀនរបស់កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម
ដែលនិយាយពីការអត់ទោស និងការរួបរួមគ្នា
បានប៉ះពាល់ទៅដល់ដួងចិត្ត
ហើយអាចនឹងដឹកនាំអ្នកស្តាប់ទាំងនោះឱ្យបានស្គាល់ទ្រង់
ហើយទទួលបានការផ្សះផ្សារផងដែរ។ (១កូរិនថូស ១:១០)

9.
យើងសូមអធិស្ឋានសំរាប់ស្ត្រីគ្រិស្តបរិស័ទដែលធ្វើការនៅក្នុងក្រសួ
ងនានានៅទីក្រុងហុងកុង
សូមឱ្យពួកគេបានស្វែងរកឃើញនៅទីជម្រកដែលមាននៅក្នុងទ្រង់។
ជំនួលបង្គំ និងពោលពីព្រះយេស៊ូវថា ទ្រង់ជាទីពឹងពុំនាក់
ជាបន្ទាយនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។
(ទំនុកគម្ពីរ ៩១: ២)

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
គូមីរោងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

10. ឱ ព្រះអម្ចាស់អើយ
ក្នុងកំឡុងពេល១៥ឆ្នាំនៃសង្គ្រាមនៅលីបេរីយ៉ា
ពិតជាមិនមានសាមគ្គីភាពរវាងៗ។ សូមផ្តល់កម្លាំងដល់ប្រជាជន
និងព្រះគុណក្នុងការអត់ទោសឱ្យគ្នាទៅវិញទៅមក
សូមនាំមកនូវការព្យាបាល សេចក្តីសុខសាន្ត និង ការផ្សះផ្សារ
រវាងប្រជាជនដែលរស់នៅក្នុងតំបន់នេះ (រ៉ូម១២:១៦-១៨)

11. ព្រះអម្ចាស់យេស៊ូវអើយ
យើងខ្ញុំសូមអរព្រះគុណទ្រង់សម្រាប់ការផ្សាយដំណឹងល្អ
និងការបោះជំរុំនៅអឺរ៉ុបភាគកណ្តាល។
សូមអោយដំណឹងល្អនៃព្រះយេស៊ូវបាននាំមកនូវសេចក្តីសង្ឃឹម
អំណរ និងជីវិតថ្មីដល់កុមារគ្រប់គ្នាដែលបានចូលរួមផងដែរ។
(១ធីម៉ូថេ ២: ៤)

12. បិតាអើយ សូមផ្តល់នូវព្រះគុណ
ដើម្បីឱ្យគូស្នាមីករិយានៅប្រទេសកូរ៉េខាងត្បូង មានចំណេះដឹង
យល់ពីគ្នាជាងមុន និងអាចបង្ហាញពីកំហុសរបស់ខ្លួនគ្នា
ហើយជួយពួកគេឱ្យគោរព ហើយស្រឡាញ់គ្នាទៅវិញទៅមក។
(ម៉ាថាយ៧: ១-២)

13. ព្រះអម្ចាស់អើយ សូមពង្រឹង
និងផ្តល់ប្រាជ្ញាដល់ក្រុមការងាររបស់យើងនៅក្នុងប្រទេសអេត្យូពី
ដែលកំពុងតែបម្រើ
និងមើលថែដល់ស្ត្រីដែលខ្វះខាតនៅក្នុងប្រទេសនោះ។
នៅពេលដែលជនរងគ្រោះនៃសង្គ្រាម និងអ្នកទោសស្រីៗ
លីពីដំណឹងល្អ
សូមឱ្យពួកគេបានចាប់ផ្តើមទំនាក់ទំនងជាមួយនិងទ្រង់សារជាថ្មី
ម្តងទៀត និងចែករំលែកជីវិតថ្មីនេះ
ហើយនឹងផ្តល់ជំនួយមួយអ្នកដទៃផ្សេងទៀតផងដែរ។
(ទំនុកគម្ពីរ ៧៤:១៨)

14.
យើងខ្ញុំសូមអធិស្ឋានសំរាប់អ្នកដែលព្រះគ្រាស់ហៅអោយបំរើនៅក្នុង
ព័ន្ធកិច្ចនៃការព្យាបាល និងការផ្សះផ្សារ។
ពួកគេបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះអ្នកដទៃ
ដែលរងគ្រោះដោយអយុត្តិធម៌

ពីព្រោះពួកគេធ្វើតាមព្រះទ័យរបស់ទ្រង់យ៉ាងស្មោះត្រង់។ ព្រះអង្គអើយ
សូមជួយយើងខ្ញុំចេះស្រឡាញ់សង្រួបរបស់យើងខ្ញុំ
និងអធិស្ឋានសម្រាប់ខ្មាំងសង្រួបរបស់យើងផងដែរ ។ (ម៉ាថាយ៥: ១១-
១២)

15. ឱ ព្រះវរបិតាអើយ
យើងសូមអធិស្ឋានសំរាប់ការពិភាក្សាយ៉ាងច្បាស់លាស់
និងឯកភាពរវាងរដ្ឋាភិបាលហ្វីលីពីន និងទីភ្នាក់ងារផ្សេងៗ
ដើម្បីអោយពួកគេអាចធ្វើការជាមួយគ្នា
ដើម្បីសេចក្តីសុខរបស់ប្រជាជន ក៏ដូចជាសុខភាពរបស់ពួកគេ
ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះផងដែរ។ (ភីលីព២: ២)

16. ព្រះអម្ចាស់អើយ
យើងសូមអធិស្ឋានសម្រាប់ការរួបរួមរបស់ក្រុមសិលធម៌នៅប្រទេស
រ៉ូម៉ានី។
សូមឱ្យប្រជាជនរ៉ូម៉ានីត្រូវបានផ្សះផ្សាជាមួយទ្រង់ដែលជាព្រះអង្គស
ង្គ្រោះ និងត្រូវបានទទួលយកនៅក្នុងសហគមន៍រ៉ូម៉ានីផងដែរ។ (រ៉ូម
១៥: ៥-៧)

17. បិតាអើយ យើងអធិស្ឋានអោយគ្រិស្តបរិស័ទនៅបូនេ
និងដាក់ដោយឡែករវាងភាពខុសគ្នា
ហើយមានការប្រមូលគ្នាក្នុងការបម្រើ និងសរសើរតម្កើងទ្រង់
ដោយគំនិត និងដួងចិត្តតែមួយផងដែរ។ សូមឱ្យសេចក្តីស្រឡាញ់
និងព្រះគុណរបស់ទ្រង់បានហូរមកលើពួកគេ
ហើយមានភាពសុខដុមដែលអាចបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រ
ង់។ (ទំនុកគម្ពីរ ១៣:៣)

18. ព្រះអម្ចាស់អើយ មានពេលវេលាជាច្រើនដង និង
រាប់ពាន់កុលសម្ព័ន្ធដែលមានភាសា
និងសាសនាផ្សេងៗគ្នានៅក្នុងប្រទេសកូរ៉េដែលមិនចុះសម្រ
ងនឹងគ្នាទេ។ មានព្រះវិហារជាច្រើនត្រូវបានបំផ្លាញ
ហើយក៏មានគ្រិស្តបរិស័ទជាច្រើនដែលត្រូវបានគេធ្វើទុកបុកម្នេញ
។ សូមអោយអ្នកជឿទាំងនោះបានរស់នៅជាគំរូ ដូចជាព្រះគ្រិស្ត
និងជាប្រកបនៃសេចក្តីស្រឡាញ់
និងសន្តិភាពផងដែរ។ (ទំនុកគម្ពីរ ៩: ៩)

19. ឱ ព្រះវរបិតាអើយ យើងសូមអធិស្ឋានអោយនិយោជិក
និងនិយោជកទាំងអស់ដែលធ្វើការនៅក្នុងអាជីវកម្មនៅប្រទេស
ព័រទុយហ្គាល់ និងទទួលយកគរិយាបថនៃការគោរព
និងសេចក្តីថ្លៃថ្នូរចំពោះគ្នាទៅវិញទៅមក។
សូមអោយពួកគេបានដោះស្រាយទំនាស់របស់ពួកគេ
ដោយសន្តិវិធី និងពេញលក្ខណៈ។ (១ ពេក្រុស ២:១៧)

20. ព្រះអម្ចាស់អើយ សូមផ្តល់ប្រាជ្ញា
និងការលើកទឹកចិត្តដល់ក្រុមការងារស្ត្រីក្នុងក្តីសង្ឃឹមនៅ
ក្រុមស៊ីខាងជើង ហើយប្រទាននូវភាពស្រស់ស្អាត
ដើម្បីឱ្យពួកគេបន្តធ្វើជាពន្លឺដើម្បីបង្កើនដល់អ្នករស់នៅតំបន់ដែល
អះអាងថាជាសាសនាអ៊ីស្លាមផងដែរ។
សូមប្រទានសន្តិភាពដល់តំបន់ដែលងាយនឹងបង្កបញ្ហាផងដែរ។
(ទំនុកគម្ពីរ ៩៣: ១-២)

21. ឱ ព្រះវរបិតាអើយ
យើងអធិស្ឋានសុំឱ្យទ្រង់បានហ៊ុំព័ន្ធអាហ្វ្រិកខាងត្បូង
និងគ្របដណ្តប់ប្រទេសនេះដោយព្រះហស្តជាមួយដៃដ៏អស្ចារ្យរបស់
ទ្រង់។ យើងអធិស្ឋានសុំអោយមានការប្រមូលនៅក្នុងទឹកដីនេះ
ដើម្បីឱ្យប្រជាជនអាចយល់យ៉ាងរឹងមាំជាមួយគ្នា
ទោះបីពួកគេមានភាពខុសគ្នាក៏ដោយ
សូមឱ្យពួកគេបានរស់នៅក៏ដោយដោយក្តីមេត្តា
និងពេញដោយព្រះគុណរបស់ទ្រង់។ (សូភាសិត ១២:២០)